





**សំដីឡើងឡើម**

ហើយ ដែលក្រុមអ្នកប្រឆាំង សាកល្បងធ្វើ តែលទ្ធផល គឺសូន្យ។ ជាមួយ ហ៊ុន សែន មានតែដំណោះស្រាយមួយគត់ គឺ ចុះចូល នឹងគាត់ គ្មានលក្ខខណ្ឌ តែប៉ុណ្ណោះឯង។ នៅត្រង់ចំណុចនេះ ឯង ដែលខ្មែរយើង បន្ទោសលោក សម រង្ស៊ី និង កឹម សុខា យ៉ាងខ្លាំង នៅអាណត្តិទី៥ ថានាំគ្នាចូលរដ្ឋសភា ដែលជា ដំណោះស្រាយ ជាមួយ ហ៊ុន សែន តាមចំណង់ចិត្ត របស់ ហ៊ុន សែន ដើម្បី កុំអោយ ហ៊ុន សែន ខឹង ទើបប្រជាពលរដ្ឋខ្មែរបាន សុខ។ តែ យើងដឹងថា សេចក្តីសុខ របស់ ប្រជាពលរដ្ឋខ្មែរ ដែល ហ៊ុន សែន ចង់បាន គឺ ការរក្សាអំណាច របស់គាត់ និង បើក ទ្វារស្រុកខ្មែរ អោយ ជនជាតិយួន មករស់នៅស្រុកខ្មែរ រាប់ លាននាក់។ បើ ក្រុមប្រឆាំង បន្ត រកដំណោះស្រាយបែបនេះ ទៀត ដែលជា ដំណោះស្រាយងាយស្រួលបំផុត ព្រោះឥតមាន ជនខ្មែរណាម្នាក់ ត្រូវធ្វើហុតកម្ម និង ជាប់គុក អ្វីនោះឡើយ គឺ ច្បាស់ជាស្រុកខ្មែរ នឹងនៅមានតែឈ្មោះ តែប្រជាជន របស់ ហ៊ុន សែន គឺ ប្រជាជនកម្ពុជា ដែលជា ជនជាតិយួន និង ចិន ចូលមកកាន់កាប់ស្រុកខ្មែរ ទាំងមូល។ សូមកំភ្លេចថា សព្វថ្ងៃ ស្រុកខ្មែរ វាស្ទើរ តែក្លាយ ជាស្រុកយួន និង ចិន ទៅហើយ តែបើ ខ្មែរយើង យល់ឃើញថា ដើម្បី មាន ដំណោះស្រាយ វិបត្តិ នយោបាយ គឺត្រូវធ្វើ យ៉ាងណាកុំអោយ ហ៊ុន សែន ខឹង, បើគិត ខ្លីបែបនេះ គឺ នាំគ្នា យល់ព្រមថា ប្រជាជាតិខ្មែរ ជា ប្រជាជាតិ របស់ ហ៊ុន សែន ដែលមាន យួន និង ចិន ជាចៅហ្វាយ ដាច់ផ្ទៃ ហើយនាំគ្នារស់ ប្រកបដោយសេចក្តីសុខ ជាជនជក់អាភៀន។